

គ្រឹះនិងតីរយាបច្ចេង ដែរត្រូវធ្វើនៅពេលរញ្ជួយដី

នៅពេលមានការរញ្ជួយដីកើតឡើងប្រសិនបើអ្នកគ្មានឱកាសមរោគដាក់និងប្រើប្រាស់ទៅអ្នកគ្រាន់
ដែនឡើត្រូចតាមវិធីនាយក ដែរនានានៅក្នុងអត្ថបទខាងក្រោមទាំងនេះ។

នៅពេលកំពុងមានការរញ្ជួយដីកើតឡើង ?



នៅពេលកំពុងមានការរញ្ជួយដីកើតឡើងសូមចូលរក្សាមុនដើម្បីការពារ
ឱ្យនៅក្នុងការបង្ហាញដីជាប់។

នៅពេលរញ្ជួយដីចានបញ្ចប់ ?



នៅពេលរញ្ជួយដីចានបញ្ចប់ត្រូវបិទអគ្គិសនិនិងហ្មាល់
ដើម្បីជានប្រកបចញ្ចប់។

នៅពេលបេញ្ញេទៅក្រោមគារ ?



នៅពេលបេញ្ញេទៅក្រោមគារ ត្រូវធ្វើដំណើរការដើម្បីរក្សាទុក នៅលើរំបៀបដី
(ហាមធ្វើដំណើរការដើម្បីយេន)

* ប្រសិនបើអ្នកនៅក្នុងដោកីយនូវត្រូវរក្សាទុកបិទបញ្ចប់
ក្នុងបេញ្ញេទៅចុះបេញ្ញេទៅដើម្បីរក្សាទុក។

ពេលបេញ្ញេទុកអគារដល់ខាងក្រោម ?



ពេលបេញ្ញេទុកអគារដល់ខាងក្រោម ត្រូវការពារក្សាលបស់អ្នក
ដោយយកកាបុប្បីដែលកាំង, ហើយសរសើរមិលអគារនិងដង្គែរដី
ញញ្ចន បន្ទាប់មកធ្វើការដោយផ្តល់សង្ឃឹម។

ពេលរកកន្លែងដីម៉ែនសម្រាប់ ?



ត្រូវប្រើប្រាស់ឡើត្រូចតាមការបង្ហាញដីដើម្បី ហើយបេញ្ញេទៅបេញ្ញេទៅទៅ
ការនិភ័យ ឬ ខ្សោយ-ល-ដែលជាកន្លែងដីទូលាយ ដើម្បីជាប់។

(ហាមបៀកបាយ)

ពេលមកដល់កន្លែងដីម៉ែនសម្រាប់ ?



ស្ថាបីឡើប្បីស្ថាប់ផ្សេងៗដូចជាអាណាពេជ្ជីទូលាន
តែមានជត្រូវត្រូវ ហើយធ្វើការដែលត្រូវ។

សំណើយាបចដែលត្រូវធ្វើពេលរព្យួយដី នៅកន្លែងផ្សេងៗ

នៅពេលមានការរព្យួយដីក៏ត្រូវប្រសិនបើអ្នកត្រានិភាសមេរក្សាងការវិនិច្ឆ័យនោះទេអ្នកត្រាន់
គែងនូវត្តុតាមវិធីជាយ៉ាង ដែរហាននៅក្នុងអត្ថបទខាងក្រោមទាំងនេះ។

ប្រសិនបើអ្នកនៅក្នុងផ្ទះបស់អ្នក៖



សូមចូលឡើងក្រោមតុដែលហាំដីមួយការចារឆ្លងហើយទាំងដីគឺការរាយដែលដោយបៀវជាបុរាណ ឬចិត្តអគ្គិសនិនិងបញ្ហាស, ដើម្បីសារឱ្យពីរាយការបោរិញ ឬយិកចុឡាដែលមិនបានប្រកបឡើងសម្រាប់ប្រឈមរបស់ខ្លួន។

ប្រសិនបើអ្នកនៅខាងក្រោមផ្លូវជាន់:



ត្រូវបងប្រយ័ត្នបស់ដែលឡាក់ពីលើហើយការចារឆ្លងបែងដែលធ្វើឡាបានដោយការរាយរបស់អ្នកដោយយកការបូរិយោនុយដៃជាន់ខាងក្រោមផ្លូវជាន់ដែលអារិនសង្គរដីវិញ្ញនការដើរប៉ុន្មារ ការបោរិញដែលអារិនសង្គរដីវិញ្ញនការដើរប៉ុន្មារ។

ប្រសិនបើអ្នកនៅក្នុងជំណូនឱយន៍:



ប្រសិនបើអ្នកនៅក្នុងជំណូនឱយន៍ ត្រូវហេតុចុចិត្ត ហើយប្រព្រប់ចាប់ចេញពីជំណូនឱយន៍ យន្តរាជធីដែលរាយការ ជំណូនឱយន៍។

* នៅពេលមាននៅក្នុងជំណូនឱយន៍ ការបែងចាយពីរាយការអាចត្រូវបានរក្សាទុក។

ប្រសិនបើអ្នកនៅក្នុងសាលា៖



ត្រូវចូលក្រោមតុថ្មី ហើយចាប់ដើងគុណភាពប៉ាប់ នៅពេលដែលបៀវជាបុរាណដីក្នុងសាលាអាចរួចបញ្ជាគារនឹងការបងប្រយ័ត្នបាន ហើយជាបុរាណដីក្នុងសាលារាយការដើរប៉ុន្មារ។

ប្រសិនបើអ្នកនៅក្នុងផ្ទាល់ផ្ទាល់ទិន្នន័យ៖



ត្រូវបងប្រយ័ត្នបស់ដែលឡាក់ពីលើពេលការបំនុសិករាយដែលបានបងប្រយ័ត្ន ការចារឆ្លងបែងដែលធ្វើឡាបានដោយការរាយរបស់អ្នកដោយយកការបូរិយោនុយដៃជាន់ខាងក្រោមផ្លូវជាន់ដែលអារិនសង្គរដីវិញ្ញនការដើរប៉ុន្មារ។

ប្រសិនបើអ្នកនៅក្នុងហោងក្រុងបុណ្យហុកកីឡាផ្ទៃនៅ:



ការចារឆ្លងបែងដែលធ្វើឡាបានដោយយកការបូរិយោនុយដៃជាន់ខាងក្រោមផ្លូវជាន់ ត្រូវបងប្រយ័ត្នបាន ហើយចាប់បុរាណដីក្នុងសាលាអាចរួចបញ្ជាគារនឹងការបងប្រយ័ត្នបាន បន្ទាប់មកដោយការណែនាំដែលបៀវជាបុរាណដីក្នុងសម្រាប់ប្រឈម។

សិនបើអ្នកកំពុងជីវិតក្រើង៖



ត្រូវស្វែងការដឹងឈឺអារ៉ា ឬក្រុងបន្ទាប់ពេលរក្សាទុកជាបុរាណដីក្នុងបាន នៅពេលបៀវជាបុរាណដីក្នុងសាលាអាចរួចបញ្ជាគារនឹងការបងប្រយ័ត្នបាន ឬក្រុងបន្ទាប់មកដោយការណែនាំដែលបៀវជាបុរាណដីក្នុងសម្រាប់ប្រឈម។

ប្រសិនបើអ្នកកំពុងបីកបេរី:



ត្រូវបន្ទាយលើស្តីពីរាយការបូរិយោនុយដៃជាន់ខាងក្រោមផ្លូវជាន់ បន្ទាប់មកដោយការណែនាំដែលបៀវជាបុរាណដីក្នុងសម្រាប់ប្រឈម។

សិនបើអ្នកនៅលើភ្នំបុ នៅផ្លូវសម្រាប់:



ត្រូវបងប្រយ័ត្នបាន ហើយប្រព្រប់ចាប់ចេញពីជំណូនឱយន៍ ឬក្រុងបន្ទាប់ពេលរក្សាទុកជាបុរាណដីក្នុងសម្រាប់ប្រឈម ឬក្រុងបន្ទាប់មកដោយការណែនាំដែលបៀវជាបុរាណដីក្នុងសម្រាប់ប្រឈម។